



ឆ្នាំទី ៩ លេខ ៩២ ខែមករា ឆ្នាំ ២០១០

ការចេញផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
A Publication of the Cambodian Agricultural Research and Development Institute

ពូជស្រូវកណ្តាល "ផ្កាចំនួនសែនសរ"

ពូជស្រូវ "ផ្កាចំនួនសែនសរ" ជាពូជស្រូវដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាចុងឆ្នាំ ២០០៩។ ពូជស្រូវ "ផ្កាចំនួនសែនសរ" គឺជាពូជដែលសម្រិតសម្រាំងតាមបច្ចេកទេសក្នុងម្រើសវិទ្យា ពីពូជស្រូវផ្កាខ្ចី នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ ពូជនេះផ្តល់នូវទិន្នផលខ្ពស់ និងអង្ករមានភាពថ្លាថ្លា។

លក្ខណៈពិសេសៗរបស់ពូជស្រូវ "ផ្កាចំនួនសែនសរ"

ពូជស្រូវ "ផ្កាចំនួនសែនសរ" ជាពូជស្រូវប្រកាន់រដូវ និងចាប់ចេញផ្កាក្នុងកំឡុងថ្ងៃទី ២៥ ខែ តុលា ដល់ថ្ងៃទី ២ ខែ វិច្ឆិកា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ។ កម្ពស់ដើមរបស់ពូជ "ផ្កាចំនួនសែនសរ" ប្រែប្រួលពី ១៥០-១៦០ ស.ម និងចំនួនដើមបែកផ្តល់ផល គឺចាប់ពី ៧-១០ ដើម ក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយគុម្ពមានចាប់ពី ១៦៩-២៣៣ គ្រាប់ និងមានប្រវែងកូរ ២៥-២៨ ស.ម។ ទិន្នផលជាមធ្យមគឺ ៣,៥ តោន ខ្ពស់ជាងពូជផ្កាខ្ចី ២០ ភាគរយ ហើយអាចដល់ ៥,០ តោន ក្នុងផ្ទៃដី ១ ហិកតា។

វិធីសាស្ត្រដាំដុះ

សម្រាប់ស្រូវសន្ធឹង បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៣០-៤០ គីឡូក្រាមក្នុងមួយហិកតា ប៉ុន្តែក្នុងករណីដែលគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ ព្រមទាំងគ្រប់គ្រងទឹកបាន និងថែទាំបានល្អ បរិមាណគ្រាប់ពូជដែលត្រូវការក្នុងមួយហិកតា គឺពី ១៥-២០ គីឡូក្រាមប៉ុណ្ណោះ។ ដើម្បីឲ្យសំណាបដុះលូតលាស់ធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាម លើផ្ទៃដី ១០ ម៉ែត្រការ៉េ។ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវនៅឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គីសនី ដើម្បីចៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ។ ជាការល្អ គួរស្វែងរកសំណាបដែលមានអាយុ ២៥-៣០ ថ្ងៃ ហើយក្នុងមួយគុម្ពចំនួន ២-៣ ដើម។ សម្រាប់ស្រូវពង្រោះ បរិមាណគ្រាប់ពូជដែលចាំបាច់គឺ ៦០ គីឡូក្រាមក្នុងមួយហិកតា។ គួររៀបចំដីឲ្យបានល្អ និងរាបស្មើមុនស្វែង ឬព្រោះ។ ការគ្រួររាស់ គួរតែធ្វើឲ្យបាន ២-៣ សារ ជាការល្អប្រសើរ។ ប្រសិនបើស្រែអាចបញ្ចូលបញ្ចេញទឹកបានបន្ទាប់ពីស្វែង ឬព្រោះបាន ២០ ថ្ងៃ ត្រូវបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែក្នុងរយៈពេល ២-៤ ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ។ ធ្វើរបៀបនេះ គឺដើម្បីធ្វើឲ្យស្រូវកាន់តែបែកគុម្ពល្អ។



ការប្រើប្រាស់ដី

ការប្រើប្រាស់ដីសមស្របតាមកម្រិតណែនាំ និងមិនបណ្តាលឲ្យមានការថយចុះ ឬបាត់បង់គុណភាពដីទៀតឡើយ។ គួរដាក់ដីអាសូត ៣ ដង ក្នុងមួយវដ្តដីរឹតរបស់ស្រូវ។ បាចទ្រាប់បាតមុនពេលស្ទូង ដោយប្រើដីធម្មជាតិ ៥ តោន (២០ រទេះ) ក្នុង ១ ហិកតា និងរួមផ្សំជាមួយដីគីមីដូចមានក្នុងតារាងទី ១។ បរិមាណដីបាចបំប៉នលើកទីមួយ និងលើកទីពីរ ត្រូវអនុលោមតាមតារាងទី ១ ហើយពេលវេលានៃការបាច ត្រូវអនុលោមតាមតារាងទី ២។



តារាងទី ១

ក្រុមដី	ស្រូវកណ្តាល និងស្រូវធ្ងន់ (ស្រូវវស្សា)			បំប៉នគីយវ៉ែ (គ.ក្រ/ហាត)	
	បាចទ្រាប់បាតមុនស្ទូង ឬព្រោះ (គ.ក្រ/ហាត)			លើកទី ១	លើកទី ២
	គីយវ៉ែ ៥៦-០-០	ដេ អា ប៉េ ១៨-៤៦-០	ប៉ូតាស្យូ ០-០-៦០		
ដីព្រៃខ្ពស់	១០	២០	៤០	២០	១០
ដីប្រទះឡាង	១០	៥០	២៥	២៥	២៥
ដីបាតាន ឬអូរូង	២៥	២៥	២៥	៥០	២៥
ដីទួលសំរោង	២៥	៥០	០	២៥	២៥
ដីគោតត្រប់	១០	៥០	៥០	៤០	៣៥
ដីកំពង់សៀម	៣០	០	០	៤០	៣០
ដីកៀនស្វាយ	ជាដីតាមមាត់ច្រាំងទន្លេ និងជម្រាលព្រៃទន្លេសមស្របសម្រាប់ស្រូវស្រាល				
ដីក្រគរ	ជាដីលិចទឹករយៈពេលយូរ ដែលកសិករធ្វើស្រូវឡើងទឹក ឬប្រដេញទឹក				
ដីក្បាលពោត					

តារាងទី ២

ពេលវេលាសាប	បំប៉នលើកទី ១	បំប៉នលើកទី ២
១-៣១ មិថុនា	៣០ ថ្ងៃក្រោយស្ទូង	១-៥ តុលា
១-១៥ កក្កដា	៣០ ថ្ងៃក្រោយស្ទូង	៦-១០ តុលា
១៦-៣០ កក្កដា	៣០ ថ្ងៃក្រោយស្ទូង	១១-១៥ តុលា

ការប្រមូលផល និងទុកដាក់

- ត្រូវប្រមូលផលស្រូវនៅពេលគ្រាប់ទុំល្អ គឺនៅពេលដែលកូរស្រូវមានគ្រាប់ចាប់ពីពាក់កណ្តាលកូរឡើងទៅមានពណ៌លឿងទុំចាស់ និងគ្រាប់ពេញពាក់កណ្តាលកូរចុះក្រោមមានពណ៌លឿងទុំស្រាល ហើយគ្រាប់ស្តុកវិញមានពណ៌ស្លាបសេកចាស់។
- គេអាចហាលសម្ងាត់ស្រូវនៅលើកន្ទេល សំណាញ់មុង តង់កៅស៊ូ និងលានស៊ីម៉ង់ត៍ គឺមិនបណ្តាលឲ្យគុណភាពគ្រាប់ស្រូវ ឬគ្រាប់ស្រូវពូជខុសគ្នាឡើយ។ កម្រាស់គ្រាប់ស្រូវដែលសមស្របសម្រាប់ការហាលសម្ងាត់ គឺ ២-៣ ស.ម ដែលកម្រាស់គ្រាប់ និងសភាពពន្លឺថ្ងៃគឺជាកត្តាចម្បងក្នុងការកំណត់រយៈពេលហាល និងគុណភាពគ្រាប់ស្រូវ៖
 - ថ្ងៃស្រឡះល្អ ហាលតែ ១ ថ្ងៃ ប៉ុណ្ណោះ ដោយកន្លះម៉ោងរីម្តង។
 - ថ្ងៃស្រឡះបង្ហូរ ហាលសម្ងាត់រយៈពេល ២ ថ្ងៃ ដោយមួយម៉ោងរីម្តង។
 - ថ្ងៃមិនស្រឡះ គេត្រូវហាលរហូតដល់ ៣ ថ្ងៃ ដោយ ២ ម៉ោង រីម្តង។
- គ្រាប់ពូជត្រូវច្រកទុកនៅក្នុងថង់ប្លាស្ទិកចងឲ្យជិត រួចដាក់ក្នុងបារមួយជាន់ទៀត ហើយទុកដាច់ដោយឡែកពីគ្រាប់ស្រូវចំណី នៅកន្លែងដែលស្ងួតល្អ និងគ្មានការបំផ្លាញពីសត្វកណ្តុរ មាន់ ទាជាដើម។ ត្រូវសរសេរឈ្មោះពូជ និងថ្ងៃខែច្រូតកាត់ ដាក់នៅលើបារឲ្យបានត្រឹមត្រូវល្អ។
- ផលស្រូវដែលប្រមូលបាន ត្រូវទុកដាក់ក្នុងជង្រុកឲ្យបានល្អ ដោយការពារកុំឲ្យសត្វកណ្តុរ មាន់ ទាស៊ី និងមិនឲ្យទទឹក។

